

សុវត្ថិភាពសម្រាប់ពេលជិះកង់

តើថ្ងៃនេះអ្នកបានអោបកញ្ចាលរបស់អ្នកឬទេ?
ចូរពាក់មួកសុវត្ថិភាព។



 The Children's Hospital of Philadelphia®
Hope lives here.®

កង់បណ្តាលឲ្យក្មេងមានរបួសច្រើនជាងរបស់ ប្រើប្រាស់ទាំងអស់ លើកលែងតែរថយន្ត។


- សូមមើលឲ្យច្បាស់ថា កូនរបស់អ្នកពាក់មួកសុវត្ថិភាពរាល់ពេលជិះកង់
ជិះស្បែកជើងស្តេត និងក្តារស្តេត។
- មុនពេលទៅទិញមួកសុវត្ថិភាព ត្រូវវាស់ក្បាលកូនរបស់អ្នកសិន។ បន្ទាប់
មកទិញមួកសុវត្ថិភាពដែលល្មមក្បាល។
- ធ្វើឲ្យច្បាស់ថា កូនពាក់មួកសុវត្ថិភាពត្រូវតាម
របៀប មួកសុវត្ថិភាពដែលរលុងប្រហែលជា
មិនអាចការពារក្បាលកូនបានទេ ពេលដួល។
- មួកសុវត្ថិភាពត្រូវពាក់ចំកណ្តាលក្បាល
ខាងលើ កុំឲ្យរៀងទៅមុខ ទៅក្រោយ
ឬទៅចំហៀង។
- រឹតខ្សែរឹតក្រោមចង្កាឲ្យតឹង។
- ធ្វើឲ្យច្បាស់ថា កូនរបស់អ្នកជិះកង់ដែលត្រូវ
តាមទិហា។
- ពិនិត្យកង់កូនរបស់អ្នក ដើម្បីឲ្យដឹងថាអ្វីទាំងអស់នៅល្អ។ ការពិនិត្យ
នេះ រួមទាំង ប្រាក់ ច្រវាក់ ចង្កុត និងកែប ដើម្បីឲ្យច្បាស់ថា ពួកវា
ដំណើរការល្អ។



បម្រុងកូនរបស់អ្នកនូវវិន័យទាំងនេះ:

- ជិះកង់ស្របតាមចរាចរណ៍ នៅខាងស្តាំដៃបំផុតនៃថ្នល់។
- ពេលបត់ លើកដៃជាសញ្ញា។
- បណ្តើរកង់ នៅលើផ្លូវដែលមនុស្សដើរកាត់។
- ជិះលើបន្ទាត់ សម្រាប់ជិះកង់។
- ប្រើកញ្ចក់ចាំងភ្លើងនៅលើកង់របស់អ្នក។
- ស្លៀកពាក់ពណ៌លេច ដើម្បីឲ្យអ្នកដទៃឲ្យច្រឡំ និងអ្នកបើករថយន្តអាច
មើលអ្នកឃើញ។

កម្មវិធីការពារមិនឲ្យមានរបួស Kohl
(Kohl's Injury Prevention Program)

 The Children's Hospital of Philadelphia®
Hope lives here.®

16IPP0013/NP/08-15

©2015 មន្ទីរពេទ្យកុមារក្រុងហ្វីឡាដែលហ្វី (The Children's Hospital of Philadelphia) រក្សាសិទ្ធិគ្រប់ប្រការ។

សម្រាប់ព័ត៌មានបន្ថែមអំពីការរក្សាសុវត្ថិភាពកូនរបស់អ្នក និងពិធីផ្សេងៗ
ទៀតសម្រាប់ក្រុមគ្រួសារ សូមមើល www.chop.edu/kohlschildsafety.

KOHL'SCares